



THE SCHOOL DISTRICT OF PHILADELPHIA

ការិយាល័យវាយតម្លៃ៖ Suite 214

440 North Broad Street, Philadelphia, PA, 19130

លក្ខណៈនៃការប្រឡង និងកិច្ចសម្របសម្រួលនៃការប្រឡង ឃីស្តុន (Keystone)/ការប្រឡងតាមប្រព័ន្ធវាយតម្លៃសាលារបស់រដ្ឋធីនស៊ីលវេញ (PSSA) ឆ្នាំ ២០២០-២០២១

- មានជម្រើសមួយចំនួនជូនសិស្ស ទាំងអស់ ក្នុងអំឡុងពេលប្រឡង ដូចជា ការបន្ថែមពេលវេលា និងការអានព្យាបាលសំណួរទាំងអស់នៅក្នុងការប្រឡង គណិតវិទ្យា វិទ្យាសាស្ត្រ ពិជគណិតកម្រិត ១ និងជីវវិទ្យា និងសំណួរមួយចំនួននៅក្នុងការប្រឡងអក្សរសិល្បៈភាសាអង់គ្លេស (ELA)។
- ជម្រើសមានជូនសិស្ស ទាំងអស់ ត្រូវបានហៅថា “លក្ខណៈនៃការប្រឡង”។
- ជម្រើសមានជូនសិស្ស Sp, Ed., EL, និង 504 ដែលត្រូវការ ដើម្បីឱ្យពួកគេចូលរួមនៅក្នុងការប្រឡង ត្រូវបានហៅថា “កិច្ចសម្របសម្រួល”។ ដូច្នេះ កិច្ចសម្របសម្រួល គឺជាទម្លាប់អនុវត្ត ដែលផ្តល់លទ្ធភាពស្មើគ្នាចំពោះសំណួរប្រឡងជូនសិស្សទាំងនេះ។
- កិច្ចសម្របសម្រួល ត្រូវបានបែងចែកជា ៤ ប្រភេទ គឺ៖ របៀបបង្ហាញ របៀបឆ្លើយតប ការកំណត់បរិមាណ និងការកំណត់ពេលវេលា។
- កិច្ចសម្របសម្រួលទាំងអស់មានជូនក្នុងការប្រឡង ឃីស្តុន ក៏មានជូននៅក្នុងការប្រឡង PSSA ផងដែរ។
- ជាការសំខាន់ណាស់ គឺត្រូវកត់សម្គាល់ថា បើទោះបីជាកិច្ចសម្របសម្រួលមួយចំនួនអាចមានលក្ខណៈសមរម្យចំពោះការបង្រៀន ក៏ប៉ុន្តែកិច្ចសម្របសម្រួលទាំងនោះអាចមិនមានលក្ខណៈសមរម្យសម្រាប់ការប្រើប្រាស់នៅក្នុងការប្រឡងជាលក្ខណៈស្តង់ដារ។
- កិច្ចសម្របសម្រួលត្រូវតែមានលក្ខណៈត្រូវគ្នានឹងសេចក្តីត្រូវការរបស់សិស្ស។ សិស្សត្រូវតែមានឆន្ទៈចង់ប្រើប្រាស់ ហើយសិស្សត្រូវតែចូលរួមនៅក្នុងជ្រើសរើសកិច្ចសម្របសម្រួល (សូមអាន “ធនធានបន្ថែម” នៅក្នុង [គោលការណ៍ណែនាំស្តីពីកិច្ចសម្របសម្រួលសម្រាប់ការប្រឡង PSSA និងការប្រឡង ឃីស្តុន ឆ្នាំ2021*](#))។
- ទម្លាប់អនុវត្តល្អបំផុតនៅក្នុងការជ្រើសរើសកិច្ចសម្របសម្រួលសម្រាប់ការប្រឡង គឺការប្រើកិច្ចសម្របសម្រួលជាប្រចាំជាមួយសិស្ស មុនពេលប្រឡង និងកត់ត្រាឯកសារអំពីការប្រើប្រាស់ដោយជោគជ័យ។ មិនមែនជាទម្លាប់អនុវត្តល្អបំផុតឡើយ បើផ្តល់កិច្ចសម្របសម្រួលនៅក្នុងស្ថានភាពប្រឡង ដែលសិស្សមិនបានប្រើជាប្រចាំនោះ។

កិច្ចសម្របសម្រួលមានជូនសិស្ស EL តែប៉ុណ្ណោះ

មានកិច្ចសម្របសម្រួល ស្មុគស្មាញប្រភេទដោយឡែកពីគ្នា ត្រូវបានអនុញ្ញាតជាពិសេសសម្រាប់សិស្ស EL ៖

- 1) វេទនានុក្រមបកប្រែពាក្យ គ្មាននិយមន័យ រូបភាព ឬប្រព័ន្ធអ៊ីនធឺណិត ត្រូវបានអនុញ្ញាតក្នុងការប្រឡង ពិជគណិតកម្រិត ១ និងការប្រឡង ឃីស្តុន មុខវិជ្ជា ជីវវិទ្យា និងការប្រឡង PSSA មុខវិជ្ជា គណិតវិទ្យា និងវិទ្យាសាស្ត្រ តែប៉ុណ្ណោះ (មានសម្រាប់សិស្ស EL ទាំងអស់ មិនថាពួកគេរស់នៅក្នុងប្រទេសបានប៉ុន្មានឆ្នាំទេ)។
- 2) អ្នកបកប្រែ/អ្នកបកប្រែអក្សរដែលមានលក្ខណៈសម្បត្តិ ** ---- ត្រូវបានអនុញ្ញាតក្នុងការប្រឡង ពិជគណិតកម្រិត ១ និងការប្រឡង ឃីស្តុន មុខវិជ្ជា ជីវវិទ្យា និងការប្រឡង PSSA មុខវិជ្ជា គណិតវិទ្យា និងវិទ្យាសាស្ត្រ និងការវិភាគផ្នែកលើអត្ថបទ (Text Dependent Analysis (TDA)) នៃការប្រឡង PSSA ផ្នែក ELA (មានតែសម្រាប់សិស្ស ELs នៅសាលារៀនអាមេរិក រយៈពេលតិចជាង ៣ ឆ្នាំ ប៉ុណ្ណោះ)
- 3) កូនសៀវភៅប្រឡង និងចម្លើយភាសាអង់គ្លេស/អង់គ្លេស ---- ត្រូវបានអនុញ្ញាតក្នុងការប្រឡង ពិជគណិតកម្រិត ១ និងការប្រឡង ឃីស្តុន មុខវិជ្ជា ជីវវិទ្យា និងការប្រឡង PSSA មុខវិជ្ជា គណិតវិទ្យា និងវិទ្យាសាស្ត្រ (មានតែសម្រាប់សិស្ស ELs នៅសាលារៀនអាមេរិក រយៈពេលតិចជាង ៣ ឆ្នាំ ប៉ុណ្ណោះ)

សម្គាល់៖ កិច្ចសម្របសម្រួលសម្រាប់សិស្ស EL ខាងលើ មិនមានសម្រាប់ការតាមដានវឌ្ឍនភាព ឬសម្រាប់សិស្សចេញពីកម្មវិធី EL ទេ។

***ចំពោះព័ត៌មានបន្ថែមអំពីលក្ខណៈនៃការប្រឡង និងកិច្ចសម្របសម្រួលនៃការប្រឡង សូមប្រើប្រាស់នូវតំណភ្ជាប់ខាងក្រោម និងពិនិត្យមើលនៅក្នុងផ្នែក កិច្ចសម្របសម្រួល៖**

<https://www.education.pa.gov/K-12/Assessment%20and%20Accountability/PSSA/Pages/TestingInformation.aspx>

** ចំពោះតួនាទីរបស់អ្នកបកប្រែ និងអ្នកបកប្រែអក្សរ សូមចូលទៅតំណភ្ជាប់ខាងលើ រួចចុចលើ [គោលការណ៍ណែនាំអំពីកិច្ចសម្របសម្រួលសម្រាប់ EL ឆ្នាំ ២០២១](#) ។ សម្គាល់ ដោយសារវិបត្តិជំងឺកូវីដ-១៩ កំពុងរីករាលដាល អាចគ្មានអ្នកបកប្រែ/អ្នកបកប្រែអក្សរសម្រាប់ការប្រឡង ឃីស្តុន និងការប្រឡង PSSA ឆ្នាំ ២០២០-២០២១។